



ប្រព័ន្ធការការពារ និងការតស៊ូមតិរបស់រដ្ឋកាលីហ្វ័រនីញ៉ា

ការយល់ដឹងអំពីក្រមលេនធីមេន-ផឺទ្រីស-ហ្សឺត (LPS, Lanterman-Petris-Short)

ការបោះពុម្ពផ្សាយលេខ 5608.06

សេចក្តីផ្តើម

មុនឆ្នាំ 1967 ប្រព័ន្ធសុខភាពផ្លូវចិត្តរបស់រដ្ឋកាលីហ្វ័រនីញ៉ា មានភាពខុសគ្នាខ្លាំងពីអ្វីក្នុងពេលបច្ចុប្បន្ននេះ ។ ជាទូទៅ មានអ្នកជម្ងឺពិការភាពផ្នែកផ្លូវចិត្តជាច្រើន បានរស់នៅក្នុងមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យធំៗ ក្នុងរយៈពេលមួយដ៏យូរលង់ក្នុងនាមជីវិតរបស់ពួកគេ ។ ក្រោយមក រដ្ឋកាលីហ្វ័រនីញ៉ាបានអនុម័តក្រម លេនធីមេន-ផឺទ្រីស-ហ្សឺត (ក្រមសុខុមាលភាព និងមន្ទីរព្យាបាលសុខភាពផ្លូវចិត្តវគ្គទី 5000 et seq) ។ ច្បាប់នេះ ត្រូវបានគេហៅតាមឈ្មោះរបស់អ្នកតាក់តែងវាឡើង

ដែលជាសមាជិកសភារដ្ឋមានឈ្មោះថា Frank Lanterman និងព្រឹទ្ធសភារដ្ឋកាលីហ្វ័រនីញ៉ា មានឈ្មោះថា Nicholas C. Petris និង Alan Short ដែលហៅកាត់ថា LPS គឺមានបំណង "បញ្ចប់ភាពមិនសមរម្យ មិនជាក់លាក់ និងការបង្ខាំងដោយមិនមានការស្ម័គ្រចិត្តចំពោះអ្នកមានជម្ងឺផ្លូវចិត្ត" ។ ច្បាប់នេះក៏បានបង្កើតជាសិទ្ធិទទួលបានការវាយតម្លៃ និងការព្យាបាលចិត្តសាស្ត្រជាបន្ទាន់ ក្នុងករណីមួយចំនួន និងកំណត់បាននូវ ដំណើរការការពារប្រកបដោយភាពតឹងតែងចំពោះអ្នកជម្ងឺផ្លូវចិត្តផងដែរ ។

សៀវភៅផ្សព្វផ្សាយព័ត៌មាននេះ មានរៀបរាប់សង្ខេបអំពីមូលដ្ឋានគ្រឹះនៃក្រម LPS សម្រាប់អ្នកប្រើប្រាស់ដែលមានបញ្ហាផ្លូវចិត្ត ។ **ជំពូកទី 1** រៀបរាប់ពីក្រម LPS ដែលឃាត់ឱ្យអ្នកជម្ងឺ ស្នាក់នៅមន្ទីរព្យាបាលក្នុងរយៈពេលខ្លី ៖ "5150"s, ការឃាត់ចំនួន 72 ម៉ោង ដើម្បីទទួលបានការវាយតម្លៃ និងការប៉ាន់ប្រមាណ និង "5250"s, ការឃាត់ចំនួន 14 ថ្ងៃ ដើម្បីទទួលបានការព្យាបាលពេញលេញ ។ **ជំពូកទី 2** រៀបរាប់អំពីដំណើរការចាត់តាំងអាណាព្យាបាល LPS ដែលគ្រប់គ្រងការព្យាបាល និងការបញ្ជូនមនុស្សដែលមាន "ជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ" និងត្រូវការ ជំនួយក្នុងរយៈពេលយូរអង្វែង តាមរយៈអ្នកសម្រេចចិត្តជាភាគីទីបី ។ **ជំពូកទី 3** រៀបរាប់អំពីសិទ្ធិ

និងការការពារដែលត្រូវបានផ្តល់ឱ្យអ្នកប្រើប្រាស់ដែលមានជម្ងឺផ្លូវចិត្ត ស្តីអំពីអំណាចLPS និងរបៀបពង្រឹងកិច្ចការពារទាំងអស់នេះ ។

លក្ខន្តិកៈ និងបញ្ញត្តិ LPS អាចមានភាពសំបាប់ ។ ការបោះពុម្ពផ្សាយនេះ គឺគ្រាន់តែរៀបរាប់សង្ខេបអំពីច្បាប់នេះ ។ ដោយសារតែវាពាក់ព័ន្ធនឹងសារៈសំខាន់នៃសេរីភាព

អ្នកប្រើប្រាស់មានសិទ្ធិទទួលបានសេវាកម្មការតស៊ូមតិលើសិទ្ធិរបស់អ្នកជម្ងឺ ហើយក្នុងករណីមួយចំនួន មានសិទ្ធិទទួលបានមេធាវីដែលត្រូវបានចាត់តាំងជូនផងដែរ ។ បើអ្នក ឬមនុស្សជាទីស្រឡាញ់របស់អ្នកមានសំណួរអំពី LPS ឬត្រូវការជំនួយ គឺជាប្រការ សំខាន់ដែលអ្នកត្រូវទៅជួបមេធាវី ឬអ្នកតស៊ូមតិដែលមានសមត្ថភាពគ្រប់គ្រាន់ ។

យើងខ្ញុំចង់ស្តាប់យោបល់អ្នក! សូមជួយបំពេញសំណួរសម្រង់មតិខាងក្រោម ស្តីអំពី ការបោះពុម្ពផ្សាយរបស់យើងខ្ញុំ ហើយប្រាប់ឱ្យយើងខ្ញុំបានដឹងពីគណនាពាក្យរបស់យើងខ្ញុំ!
[\[ចាប់ផ្តើមបំពេញសំណួរសម្រង់មតិ\]](#)

សម្រាប់ជំនួយផ្លូវច្បាប់ សូមហៅមកលេខ 800-776-5746 ឬបំពេញ [បែបបទស្នើសុំជំនួយ](#) ។ សម្រាប់គោលបំណងផ្សេងៗទៀត សូមហៅទូរស័ព្ទមកលេខ 916-504-5800 (កាលីហ្វ័រនីញ៉ាខាងជើង) 213-213-8000 (កាលីហ្វ័រនីញ៉ាខាងត្បូង) ។

Disability Rights California បានទទួលមូលនិធិឧបត្ថម្ភពីប្រភពផ្តល់ ជំនួយមួយចំនួន ។ សម្រាប់បញ្ជីលម្អិតនៃអ្នកផ្តល់ជំនួយ សូមទស្សនាគេហទំព័រ [http://www.disabilityrightsca.org/ Documents/ListofGrantsAndContracts.html](http://www.disabilityrightsca.org/Documents/ListofGrantsAndContracts.html) ។